

ଶ୍ରୀମତୀ କଣ୍ଠାନ୍ଦୁ ପାତ୍ର ମେଲ୍ଲିଙ୍ଗୋପାତ୍ରାନ୍ତିର୍ମାତ୍ରା ପ୍ରକାଶନ ପରିଷଦ୍

కు/ ఇంజెషనీర్స్‌ల ప్రతిజోడు


សន្តិសុខីស៊ិច្ឆេទនិភព្យបែបប្រាស់នៅក្នុងពេញរូបនៃខេកក្ខជា ឆ្នាំ២០១៦ បានកើនឡើង ០,៣% ដោយ
និងបានកើនឡើង ៣,០% ដោយបន្ទីដែលមួន។ ដោយបន្ទីដែលមិចុនាកន្លែងទៅ សន្តិសុខីស៊ិច្ឆេទ
ក្នុងពេញរូបនៃខេកក្ខជា បានកើនឡើង ៥៣ជាសន្តិសុខីស៊ិច្ឆេងក្រោមធម្មុយចំនួនបានកើនឡើង ៩,៤%, សន្តិសុខីស៊ិច្ឆេទ
អាបារទិន្នន័យសង្គម:មិនមានជាតិស្រីដើរកើនឡើង ០,៣% ក្នុងនោះដែលត្រូវការកើនឡើង ០,៣% ឡើងត្រូវ
ស្រស់កើនឡើង ០,៧%, សន្តិសុខីស៊ិច្ឆេសម៉ែកបំពាក់និងសែរកដើរកើនឡើង ០,៣% ក្នុងនោះសម៉ែកបំពាក់
ក្នុងនិងក្នុងស្រីបានកើនឡើង ០,៥%, សន្តិសុខីស៊ិច្ឆេដឹងសំបែង ទីក អគ្គិសនី ឧស្សាហ៍និងតន្លេនៃដែនឡើត
កើនឡើង ០,៣% ក្នុងនោះថ្មីតន្លេនៃវិវេកើនឡើង ៩,២%។ សន្តិសុខីស៊ិច្ឆេក្នុងពេញរូបនិភព្យបែបប្រាស់
ការចិញ្ចុះជីវិះដែរ ៥៣ជាសន្តិសុខីស៊ិច្ឆេសង្គម:មានជាតិស្រីដើរកើនឡើងឡើង ៩៣% ដែលសន្តិ
សុខីស៊ិច្ឆេការកំសាន្តនិងរបបផ្លូវជាតិដើរកើនឡើង។

បើធ្វើបន្ទីងទៅខេមុន សន្តិសុវត្ថិភ័យការក្រើនមានកំណើនខ្ពស់ ជាបិសសសន្តិសុវត្ថិភ័យអាហារនិងកែសង្គ័្មិនមែនជាបិសសរើន (កោនឡើង ៥, ៥%) និងសន្តិសុវត្ថិភ័យការដឹងយដ្ឋាន (កោនឡើង ៥, ៥%), បើទៀតសន្តិសុវត្ថិភ័យក្រួមយច្ចននកំបានស្ថាល់ការចិយចុះដីដែរ ដូចជាសន្តិសុវត្ថិភ័យដឹងការពាណិជ្ជកម្ម (ចិយចុះ ៥, ៥%) និងសន្តិសុវត្ថិភ័យដឹងសំបែង ទិន្នន័យ អគ្គិសនី ឧស្សាហ៍និងកំនែនេះដែលមែន (ចិយចុះ ១, ១%).

តារាងទំនាក់ទំនង ការប្រគល់សម្រួលរដ្ឋមន្ត្រី នៃក្រសួងពេទ្យ និងក្រសួងពេទ្យ		
	ផ្សេងៗទៀត	ផ្សេងៗទៀត
១- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ០, ៣	+ ៣, ០
២- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ០, ៣	+ ៥, ៥
៣- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	- ០, ២	+ ៩១, ២
៤- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ០, ៣	+ ៤, ៣
៥- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ០, ៣	- ៩, ៩
៦- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ០, ៩	+ ៣, ៩
៧- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ០, ២	+ ៣, ២
៨- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ០, ៩	- ៥, ៥
៩- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	- ០, ២	+ ០, ៩
១០- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	០, ០	+ ០, ២
១១- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	+ ១, ៩	+ ៥, ៥
១២- ការប្រគល់សម្រួលរដ្ឋមន្ត្រី និងក្រសួងពេទ្យ	- ០, ៩	+ ៩, ០

តារាងទៅលើបច្ចេកទេសនូវសម្រួល់ដែលមិនបានបញ្ជាក់មួយចំនួន(%)					
មុខទំនាក់ទំនង	២០១៦				
	ធ្វើបែងចែក			ធ្វើបន្ទីរជាមុន	
	អាសយដ្ឋាន	មិថុនា	កក្កដា	អាសយដ្ឋាន	មិថុនា
អង្គរ	០, ៣	០, ២	០, ៣	៣, ០	៣, ០
សាក់តែ	- ០, ៣	៩, ២	០, ៩	៩០, ៥	៩០, ៥
សាក់មាត់	០, ៥	០, ៣	០, ៩	៦, ៧	៦, ៥
សាក់ទា	០, ៥	- ០, ២	- ០, ៣	៩, ៥	៩, ៤
សាក់ប្រឈរក	០, ៣	០, ៧	០, ៣	៣, ២	៣, ៤
ត្រីធម៌សាប និង ត្រីធម៌ស	២, ០	០, ៧	០, ៧	៩៩, ៧	៩០, ២
ត្រីធម៌ស	២, ៣	០, ៨	០, ៧	៩២, ៤	៩០, ៥
ផែិតិយី	- ២, ៧	០, ៧	- ០, ២	៥, ៥	៧, ០
ផែិតិយីសេស	- ៣, ២	០, ៥	- ០, ៤	៥, ៥	៦, ៤
បន្ទុ	០, ៥	០, ៤	- ០, ៤	៥, ៣	៥, ៥
បន្ទុជាសីក	២, ៦	០, ២	- ១, ២	៥, ០	៦, ០
បន្ទុជាដី	- ០, ៦	៩, ៦	- ០, ៥	៩៦, ៤	៩៥, ៥

ភាពព័ត៌មានលម្អិតនៃតម្លៃផែិតិយីប្រចាំឆ្នាំ (តម្លៃខ្ពស់សម្រាប់ ២០០៦)



៨/ អតិថរណាប្រចាំឆ្នាំរបស់ប្រទេសមួយចំនួន

ពាក្យសាធារណៈ អតិថរណាប្រចាំឆ្នាំ (ជាភាសាអយ)

ប្រទេស	២០១៥		២០១៦						
	ផ្លូវ	មករា	កុម៖	មិថុនា	មេសា	ឧសភា	មិថុនា	កក្កដា	
ប្រទេសកម្ពុជា	2.8	3.0	2.3	2.0	2.8	3.2	3.3	3.0	
ប្រទេសអ៊ីណិតិមាម	0.6	0.8	1.27	1.69	1.89	2.28	2.4	2.39	
ប្រទេសច័ំខែង	-0.85	-0.53	-0.50	-0.46	0.07	0.46	0.38	0.1	
ប្រទេសម៉ាឡូសី	2.7	3.53	4.19	2.61	2.14	2.05	1.59	1.05	
ប្រទេសកិណ្ឌីនីសី	3.35	4.14	4.42	4.45	3.60	3.33	3.45	3.21	
ប្រទេសហិរញ្ញិនី	1.5	1.35	0.92	1.13	1.10	1.56	1.91	1.91	
ប្រទេសមិន	1.6	1.8	2.3	2.3	2.3	2.0	1.9	1.8	
ប្រទេសកូដានីតុង	1.3	0.79	1.24	0.97	1.01	0.78	0.79	0.75	
ប្រទេសជុំន	0.2	0.0	0.3	-0.1	-0.3	-0.4	-0.4	-0.4	
ប្រភពទិន្នន័យ									
(១) ប្រទេសកម្ពុជា គឺវិញ្ញាសានជាតិសិតិ (NIS)									
(២) ប្រទេសដោយទៅលើ គឺតើតែទាំងនេះ http://www.tradingeconomics.com ;									

កំណត់សម្គាល់

ការចង់ក្រោងសន្តិសុំសម្រួល់ច្បាស់ត្រូវបាន (CPI) នៅក្នុងពេញ្យាយ៖

- ត្រូវបានចែងចាយដោយប្រចាំខែមួយចំនួន ៣៤៩មួយ
- ត្រូវមុខទ័រប្រចាំខែមួយចំនួន ៣៤៩មួយដើម្បីបានប្រចាំឆ្នាំ
- ជាទូទៅត្រូវបានប្រចាំឆ្នាំដើម្បីបានប្រចាំឆ្នាំ
- សម្រាប់មុខទ័រប្រចាំឆ្នាំដើម្បីបានប្រចាំឆ្នាំ
- សន្តិសុំសម្រួល់មុខទ័រប្រចាំឆ្នាំដើម្បីបានប្រចាំឆ្នាំ

ប្រភពទិន្នន័យទៅលើការចង់ក្រោងសន្តិសុំ

ស្រីបច្ចេកទេស និង ស្រីបច្ចេកទេស

នាយកដ្ឋានសាស្ត្រិតិ

អនុបាយក្រុងសាធារណៈប្រចាំឆ្នាំ

ប្រចាំឆ្នាំ និង ប្រចាំឆ្នាំ

ប្រចាំឆ្នាំ និង ប្រចាំឆ្នាំ